




ត្រូវការបន្ថែម
ការការពារមែនទេ

?

ធានារ៉ាប់រងបន្ថែមជាក្រុម
សម្រាប់ប្រាក់ឧបត្ថម្ភ
សម្រាកនៅមន្ទីរពេទ្យ
ដោយជំងឺគ្រុនឈាម



កម្មវត្ថុនៃការធានារ៉ាប់រង

រោគវិនិច្ឆ័យនៃអាការៈជំងឺគ្រុនឈាមរបស់អ្នកត្រូវបានធានារ៉ាប់រង។

លក្ខខណ្ឌនៃការបង់បុព្វលាភ

វិធីសាស្ត្របង់បុព្វលាភ	ដូចទៅនឹងផលិតផលមូលដ្ឋាន
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬគណនីធនាគារ សាច់ប្រាក់ មូលប្បទានបត្រ
ការបំពាន	ដូចទៅនឹងផលិតផលមូលដ្ឋាន

វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះធានាទៅលើការចំណាយសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាមរបស់អ្នកត្រូវបានធានារ៉ាប់រង ក្នុងអំឡុងពេលដែលការធានារ៉ាប់រងរបស់គាត់កំពុងមានសុពលភាព។

អត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រង

អត្ថប្រយោជន៍ធានារ៉ាប់រង		គម្រោង Platinum	គម្រោង Gold	គម្រោង Silver
ក្រោយរយៈពេលរង់ចាំ ១០ថ្ងៃត្រូវបានបញ្ចប់ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងធ្វើរោគវិនិច្ឆ័យរកឃើញ ជំងឺគ្រុនឈាមព្រមទាំងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា ចិន ថៃ វៀតណាម ឬសិង្ហបុរី នឹងទទួលបានប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយជំងឺគ្រុន ឈាមម្តងផ្តាច់ រួចអត្ថប្រយោជន៍នេះនឹងត្រូវបញ្ចប់។	ចំនួនថ្ងៃសម្រាកនៅមន្ទីរពេទ្យ	ប្រាក់ឧបត្ថម្ភ	ប្រាក់ឧបត្ថម្ភ	ប្រាក់ឧបត្ថម្ភ
	1 - 3 ថ្ងៃ	\$500	\$300	\$200
	4 - 7 ថ្ងៃ	\$650	\$450	\$300
	> 7 ថ្ងៃ	\$800	\$600	\$400
បុព្វលាភធានារ៉ាប់រង		\$8	\$6	\$4

I ករណីមិនធានា

១. អ្នកត្រូវបានធានារ៉ាប់រងបានធ្វើរោគវិនិច្ឆ័យរកឃើញជំងឺគ្រុនឈាម ប៉ុន្តែមិនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

២. អ្នកត្រូវបានធានារ៉ាប់រងបានធ្វើរោគវិនិច្ឆ័យរកឃើញជំងឺគ្រុនឈាម ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រៅពីប្រទេសកម្ពុជា ចិន ថៃ វៀតណាម ឬសិង្ហបុរី។

៣. អ្នកត្រូវបានធានារ៉ាប់រងបានកើតជំងឺគ្រុនឈាមនៅមុនពេលដែលកិច្ចសន្យាត្រូវបានបង្កើត ព្រមទាំងបានសម្រាកនៅមន្ទីរពេទ្យបន្ទាប់ពីកិច្ចសន្យាមានអនុភាព ហើយអ្នកស្នើសុំធានារ៉ាប់រងមិនបានជូនដំណឹងពីស្ថានភាពនោះមកកាន់ក្រុមហ៊ុន ឬមានចេតនាលាក់បាំង។

៤. អ្នកត្រូវបានធានារ៉ាប់រងកើតជំងឺគ្រុនឈាមក្នុងរយៈពេលរង់ចាំរបស់កិច្ចសន្យា។

៥. អ្នកត្រូវបានធានារ៉ាប់រងសម្រាកនៅមន្ទីរពេទ្យដោយសារជំងឺផ្សេងៗក្រៅពីជំងឺគ្រុនឈាម ឬសម្រាកនៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ថែសម្ផស្ស ថែទាំធ្មេញ ឬព្យាបាលធ្មេញ។

ចំណាំ៖ ខិតប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិត សូមអាន ខ និងលក្ខខណ្ឌធានារ៉ាប់រង។ ក្នុងករណីដែលកើតមានភាពមិនស៊ីចង្វាក់គ្នា ត្រូវយក ខ និងលក្ខខណ្ឌធានារ៉ាប់រងជាគោល។